



implemented by:



តើគិលានុបដ្ឋាកត្រូវធ្វើដូចម្តេចដើម្បីធានា បាននូវស្ថានភាពជំនាញវិជ្ជាជីវៈស្របច្បាប់ តាមរយៈការចុះឈ្មោះ





តើដំណើរការចុះបញ្ជីសម្រាប់អ្នកជំនាញថែទាំជាអ្វី?

វិញ្ញាបនបត្រចុះបញ្ជីដែលចេញដោយគណៈគិលានុបដ្ឋាកកម្ពុជាផ្តល់ការទទួលស្គាល់ស្របច្បាប់លើគុណវុឌ្ឍិ សមត្ថភាព និងភាពសមស្របរបស់បុគ្គលម្នាក់ ដែលអនុញ្ញាតឱ្យពួកគេប្រើប្រាស់នាមជា "គិលានុបដ្ឋាក" និងអាចប្រកបវិជ្ជាជីវៈលើការថែទាំនៅក្នុងប្រទេសកម្ពុជា។

ការចុះឈ្មោះមានពីរជំហាន៖ (១) ការចុះឈ្មោះលើកដំបូង និង (២) ការបន្តសុពលភាពនៃការចុះឈ្មោះរៀងរាល់ ៣ (បី) ឆ្នាំម្តង។ ជារៀងរាល់ឆ្នាំ វិញ្ញាបនបត្រសមាជិកនឹងមានបច្ចុប្បន្នភាព។

ច្បាប់ដែលបានបង្កើតឡើងតម្រូវឱ្យបុគ្គលម្នាក់ៗដែលត្រូវការអនុវត្តជាគិលានុបដ្ឋាក ជាដំបូងត្រូវចុះឈ្មោះជាសមាជិកនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាករាជធានី-ខេត្តដែលខ្លួនកំពុងបម្រើការ និងបន្ទាប់មកត្រូវបង់វិភាគទានប្រចាំឆ្នាំដើម្បីរក្សាការចុះឈ្មោះរបស់ខ្លួនជាមួយគណៈគិលានុបដ្ឋាកកម្ពុជា។

តួនាទីរបស់គិលានុបដ្ឋាកដើម្បីថែរក្សាជំនាញវិជ្ជាជីវៈលើការថែទាំ

ក្នុងនាមជាគិលានុបដ្ឋាកប្រកបដោយវិជ្ជាជីវៈ វាជាតម្រូវការស្របច្បាប់ដែលគិលានុបដ្ឋាកគ្រប់រូបត្រូវចុះបញ្ជីជាមួយគណៈគិលានុបដ្ឋាកកម្ពុជា និងបន្តបង់វិភាគទានប្រចាំឆ្នាំដើម្បីរក្សាការចុះឈ្មោះរបស់ខ្លួន។

គិលានុបដ្ឋាកគ្រប់រូបមានសារៈសំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ជូនដល់អ្នកជំងឺ។ គិលានុបដ្ឋាកគ្រប់រូបជាគំរូលើការអនុវត្តសេវាថែទាំប្រកបដោយសមត្ថភាព និងមានក្រមសីលធម៌វិជ្ជាជីវៈ និងផ្តល់នូវការដឹកនាំប្រកបដោយជំនាញវិជ្ជាជីវៈ និងការតស៊ូមតិសម្រាប់អ្នកជំងឺ និងវិជ្ជាជីវៈថែទាំ។

វាជាកត្តាមួយសំខាន់ដែលគិលានុបដ្ឋាកបន្តធ្វើឱ្យប្រសើរឡើងនូវការថែទាំ និងការចូលរួមចំណែកលើការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព។ គិលានុបដ្ឋាកជាបុគ្គល អាចបន្តការរក្សាសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនតាមរយៈការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ (បណ្តុះបណ្តាលនៅសាលា) និងការអនុវត្តផ្ទាល់។

គិលានុបដ្ឋាកគ្រប់រូបអាចជួយគាំទ្រការងាររបស់គណៈគិលានុបដ្ឋាកកម្ពុជា និងក្រសួងសុខាភិបាលលើការបន្តធ្វើឱ្យប្រសើរឡើងលើសេវាថែទាំក្នុងប្រទេសកម្ពុជាតាមរយៈការបណ្តុះបណ្តាលនៅសាលា និងការបណ្តុះបណ្តាលនៅមន្ទីរពេទ្យប្រកបដោយគុណភាព ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធ និងដំណើរការការផ្តល់សេវា ការធ្វើបញ្ជីដែលមានប្រសិទ្ធភាពខ្ពស់របស់គិលានុបដ្ឋាក និងជំនាញឯកទេសនៃការថែទាំនៅក្នុងប្រទេសកម្ពុជា។



ហេតុអ្វីត្រូវចុះឈ្មោះឥឡូវនេះ?

នៅក្នុងរយៈពេល ៦-១២ ខែ ខាងមុខ ច្បាប់ស្តីពីការគ្រប់គ្រងគណៈវិជ្ជាជីវៈសុខាភិបាលនឹងត្រូវបានអនុម័ត។ ទាំងអស់នេះនឹងតម្រូវឱ្យគិលានុបដ្ឋាកម្នាក់ៗត្រូវមានវិញ្ញាបនបត្រចុះបញ្ជីដើម្បីក្លាយខ្លួនជាបុគ្គលស្របច្បាប់ក្នុងការអនុវត្តជាគិលានុបដ្ឋាក ប៉ុន្តែក៏ចាំបាច់ផងដែរនូវការអនុវត្ត



ជាប្រចាំដើម្បីទទួលបានអាជ្ញាប័ណ្ណដើម្បីអនុវត្ត។ គិលានុបដ្ឋាកទាំងឡាយណាដែលត្រូវបានរកឃើញថាមិនបានចុះបញ្ជី និងមិនមានអាជ្ញាប័ណ្ណដើម្បីធ្វើការអនុវត្តនោះទេ នឹងត្រូវទទួលពិន័យចាប់តាំងពីថ្ងៃចូលបម្រើការរហូតដល់ច្បាប់ចូលជាធរមាន។

គណៈគិលានុបដ្ឋាកកម្ពុជា សូមផ្តល់យោបល់ដល់គិលានុបដ្ឋាកគ្រប់រូបឱ្យមកធ្វើការចុះឈ្មោះឱ្យបានមុនពេលច្បាប់ថ្មីចូលជាធរមាន ពីព្រោះលក្ខខណ្ឌនៃការទទួលចុះឈ្មោះនឹងមានលក្ខណៈតឹងរ៉ឹងជាងមុន។

អាណត្តិផ្នែកច្បាប់របស់គណៈគិលានុបដ្ឋាកត្រូវការការពារប្រជាជនកម្ពុជាដោយធានាថា គ្រប់គិលានុបដ្ឋាកទាំងអស់ដែលអនុវត្តការថែទាំ មានលក្ខណៈសម្បត្តិ សមត្ថភាព និងក្រមសីលធម៌ពេញលេញ។ ប្រភពចំណូលតែមួយគត់របស់គណៈគិលានុបដ្ឋាកកម្ពុជាគឺបានពីការបង់ថ្លៃចុះឈ្មោះលើកដំបូង និងថ្លៃបន្តសុពលភាពការចុះឈ្មោះរៀងរាល់ ៣ (បី) ឆ្នាំម្តង។ បើការជួយគាំទ្រពីបុគ្គលគ្រប់រូប គណៈគិលានុបដ្ឋាកកម្ពុជាពុំអាចបំពេញអាណត្តិរបស់ខ្លួនដើម្បីធានាការអនុវត្តបទប្បញ្ញត្តិដោយរលូន ដែលការពារគិលានុបដ្ឋាកគ្រប់រូបក្នុងវិជ្ជាជីវៈរបស់ខ្លួនព្រមទាំងប្រជាជនកម្ពុជាដែលទទួលបានសេវាថែទាំ។

តើធ្វើដូចម្តេចដើម្បីទទួលបានការចុះឈ្មោះលើកដំបូង?

១. ថតចម្លងសញ្ញាបត្រដើមរបស់អ្នក

១.ក. ប្រសិនបើអ្នកបាត់សញ្ញាបត្រដែលទទួលបានក្រោយឆ្នាំ ២០០០៖ ត្រូវមានលិខិតបញ្ជាក់ពីសាលាដែលបានសិក្សា

១.ខ. ប្រសិនបើអ្នកបាត់សញ្ញាបត្រដែលទទួលបានមុនឆ្នាំ ២០០០៖ នោះមិនមែនជាបញ្ហាទេត្រូវ (១) មានលិខិតធានាអះអាងពីសាក្សីរួមជំនាន់ និង(២) មានលិខិតបញ្ជាក់ពីប្រធានអង្គភាពដែលខ្លួនកំពុងបម្រើការងារ។

២. យកសញ្ញាបត្រថតចម្លងទៅកាន់សាលាក្រុង-រាជធានី-ខេត្ត ដែលអ្នកធ្វើការ ដើម្បីបញ្ជាក់លើសញ្ញាបត្រថតចម្លងនោះ

៣. ភ្ជាប់ជាមួយនូវប្រវត្តិរូបសង្ខេប រូបថត (៤x៦) ប្រាក់សម្រាប់ការចុះឈ្មោះ និងវិភាគទានប្រចាំឆ្នាំ (អ្នកអាចបង់ប្រាក់វិភាគទានមួយឆ្នាំម្តងៗ ឬក៏អាចបង់សម្រាប់បីឆ្នាំតែម្តងក៏បាន) (សូមមើលតារាងខាងក្រោម) និងសញ្ញាបត្រដែលមានបញ្ជាក់ពីសាលារាជធានី-ខេត្ត

៣.ក. សមាជិកក៏អាចបង់ប្រាក់វិភាគទានសរុបទាំង៣ឆ្នាំក្នុងពេលចុះឈ្មោះតែម្តងក៏បានក្នុងតម្លៃសរុប ៧៥០០០រៀល បើមិនដូច្នោះទេ អ្នកត្រូវធ្វើដំណើរទៅកាន់ការិយាល័យរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាករាជធានី-ខេត្តជារៀងរាល់ឆ្នាំដើម្បីបង់ប្រាក់វិភាគទានជាប្រាក់សុទ្ធចំនួន ២០០០០ រៀល។


៤. ធ្វើដំណើរទៅកាន់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាករាជធានី-ខេត្តដែលអ្នកកំពុងបំពេញការងារ



៥. នៅឯការិយាល័យរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកររាជធានី-ខេត្ត បំពេញពាក្យសុំចូលជាសមាជិក និងភ្ជាប់ជាមួយនូវប្រវត្តិរូបសង្ខេប រូបថត និងសញ្ញាបត្រដែលមានបញ្ជាក់ពីសាលាក្រុង-រាជធានី-ខេត្ត និងបង់ថ្លៃចុះឈ្មោះ និងប្រាក់វិភាគទានប្រចាំឆ្នាំ

៥.ក. ប្រសិនបើអ្នកពុំដឹងថាតើត្រូវមានព័ត៌មានអ្វីខ្លះដែលត្រូវដាក់បញ្ចូលទៅក្នុងប្រវត្តិរូបសង្ខេប ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកររាជធានី-ខេត្តក៏អាចផ្តល់ជូននូវគំរូប្រវត្តិរូបសង្ខេបនៅការិយាល័យរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកររាជធានី-ខេត្ត

៦. ៣ សប្តាហ៍ក្រោយមក អ្នកនឹងទទួលបានទូរស័ព្ទពីការិយាល័យរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកររាជធានី-ខេត្ត ហើយអ្នកអាចទៅយកវិញ្ញាបន្តបត្រសមាជិកពីការិយាល័យនោះបាន។



តើត្រូវធ្វើដូចម្តេចដើម្បីមានឈ្មោះបន្តក្នុងបញ្ជីរបស់គណៈគិលានុបដ្ឋាករកម្ពុជាបន្តទៀត?

១. ជារៀងរាល់បីឆ្នាំម្តង អ្នកដែលជាសមាជិកចាស់ដែលផុតកំណត់ ត្រូវធ្វើការចុះឈ្មោះបន្តក្នុងបញ្ជីរបស់គណៈគិលានុបដ្ឋាករកម្ពុជា

២. សមាជិកចាស់គ្រាន់តែយកវិញ្ញាបន្តបត្រជាសមាជិករបស់គណៈគិលានុបដ្ឋាករកម្ពុជាដែលផុតកំណត់ទៅកាន់ការិយាល័យរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកររាជធានី-ខេត្ត

៣. នៅឯការិយាល័យរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកររាជធានី-ខេត្ត ស្នើសុំបន្តសុពលភាពការចុះឈ្មោះជាសមាជិក និងបង់ថ្លៃសេវាសុំបន្តសុពលភាពការចុះឈ្មោះជាប្រាក់សុទ្ធ ១០០០០ រៀល និងថ្លៃវិភាគទានប្រចាំឆ្នាំ ២០០០០ រៀល (សរុបជាប្រាក់ ៣០០០០រៀល)។

៤. ៣ សប្តាហ៍ក្រោយមក អ្នកនឹងទទួលបានទូរស័ព្ទពីការិយាល័យរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកររាជធានី-ខេត្ត ហើយអ្នកទៅយកសាលាកបត្រសមាជិកពីការិយាល័យនោះបាន។

បច្ចុប្បន្ននេះគណៈគិលានុបដ្ឋាករកម្ពុជាកំពុងធ្វើការកែសម្រួលលើដំណើរការការចុះឈ្មោះឱ្យមានភាពងាយស្រួល និងលឿនជាងមុនសម្រាប់អ្នកទាំងអស់គ្នា។



ជំហានបន្ទាប់ក្នុងពេលអនាគត៖ ចុះឈ្មោះដើម្បីក្លាយជាគិលានុបដ្ឋាកដែលទទួលស្គាល់ដោយប្រទេសក្នុងអាស៊ាន

នៅពេលដែលអ្នកចុះឈ្មោះជាមួយគណៈគិលានុបដ្ឋាកកម្ពុជា និងបន្តបង់វិភាគទានប្រចាំឆ្នាំនោះអ្នកនឹងមានសិទ្ធិស្របច្បាប់ក្នុងការអនុវត្តជាគិលានុបដ្ឋាកអាស៊ានក្នុងប្រទេសកម្ពុជា។ ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកនឹងអាចបោះជំហានទៅមុខមួយជំហានទៀត និងអាចចុះឈ្មោះដោយផ្ទាល់ជាមួយអាស៊ាន (យន្តការចុះបញ្ជីបច្ចុប្បន្នកំពុងធ្វើការអភិវឌ្ឍន៍) ដើម្បីក្លាយខ្លួនជាគិលានុបដ្ឋាកដែលទទួលស្គាល់ដោយអាស៊ាន។ បន្ទាប់មកអ្នកនឹងមានសិទ្ធិចុះឈ្មោះជាគិលានុបដ្ឋាកនៅក្នុងប្រទេសជាសមាជិកអាស៊ានណាមួយ (ប្រទេសប្រុយណេដារូសាឡីម ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម)។ អត្ថប្រយោជន៍នៃការធ្វើសមាហរណកម្មអាស៊ានសម្រាប់អ្នកទាំងអស់គ្នាមាន ទទួលបានការងារជាគិលានុបដ្ឋាកច្រើនជាពិសេសមានឱកាសទទួលបានការងារពីក្នុងប្រទេសដែលជាសមាជិកអាស៊ាន។ វាក៏បានផ្តល់នូវបទពិសោធដីវិតមួយដែលកំពុងរស់នៅ និងប្រកបការងារក្រោមវប្បធម៌ផ្សេងៗ។

ព័ត៌មានស្តីពីការចុះឈ្មោះលើជំនាញថែទាំនៃគណៈគិលានុបដ្ឋាកកម្ពុជា៖

 ព័ត៌មានបន្ថែមសូមទំនាក់ទំនង លោក សុផា សីហា (sophaseyha@yahoo.com និងតាមទូរស័ព្ទលេខ Tel: ០៧០ ៨៨៨ ២២០ និង ០៩២ ៣២៦ ៦៩៩)

ប្រាក់វិភាគទានប្រចាំឆ្នាំ និងចំណាយផ្សេងៗលើការចុះឈ្មោះរបស់គិលានុបដ្ឋាក

	វិភាគទានប្រចាំឆ្នាំ*	ថ្លៃរដ្ឋបាល	ចំណាយសរុប (០១ ឆ្នាំ)	ចំណាយសរុប (០៣ ឆ្នាំ)
ការចុះឈ្មោះលើកទី ១	២០០០០ រៀល (ឆ្នាំទី១) ២០០០០ រៀល (ឆ្នាំ ទី២) ២០០០០ រៀល (ឆ្នាំទី៣)	១៥០០០ រៀល	៣៥០០០ រៀល	៧៥០០០ រៀល
ការសុំបន្តការចុះឈ្មោះ (ជាដៀងរាល់ ០៣ ឆ្នាំម្តង)	២០០០០ រៀល (ឆ្នាំទី១) ២០០០០ រៀល (ឆ្នាំ ទី២) ២០០០០ រៀល (ឆ្នាំទី៣)	១០០០០ រៀល	៣០០០០ រៀល	៧០០០០ រៀល

ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់គណៈគិលានុបដ្ឋាកកម្ពុជា៖

 [Cambodian Council of Nurses](https://www.facebook.com/CambodianCouncilofNurses)
 <https://sites.google.com/site/cambodianccn/>



លេខទំព័រទំនាក់ទំនងសាធារណៈគណបក្ស

ភូមិភាគ រាជធានី កណ្តាល (មៅ តាន់ណារី)

- ភ្នំពេញ ០១២ ៨៩២ ៧២៨ (យើម សំអាង)
- កណ្តាល ០១២ ៨៥០ ០៩៣ (ឈូក សារ៉ាន់)
- កំពង់ស្ពឺ ០១៦ ៩០៤ ៥០៩ (ចក់ ថៃ)
- កំពង់ឆ្នាំង ០១៦ ៣០១ ១៩៧ (ម៉ម ម៉ាលីយ)

០១២៥៥១ ៨០៧ និង ០៩៧ ៧៧៧
១៧៦៩ (វង្ស វិចិត្រ)

ភូមិភាគបាត់ដំបង៖ ០១២ ៩៧៧ ៣២៣ (យក់ សុត្តា)

- បាត់ដំបង ០៧៧ ៥៨៥ ២៥១ និង ០១២ ៩៧៤ ៨៦៦ (ស៊ុយ សុវត្ថារ៉ា)
- ឧត្តរមានជ័យ ០១២ ៥៩០ ០៨៥ និង ០១២ ៥៨៦ ៤៤៧ និង ០៩៨ ៥៨៦ ៤៤៧ (សី សារ៉ា)
- បន្ទាយមានជ័យ ០១២ ៩៣២ ៥២៧ (ឌី កាណាល់)

០១២ ៦២០ ១៥៤ (ហាម កីរុណ)

- សៀមរាប ០១២ ៨០៦ ២១១ (និន នារីតន៍)
- ពោធិ៍សាត់ ០៩២ ៨១០ ១៤៤ (អនុ.)
- ប៉ៃលិន ០១៦ ៣៧៥ ២៣១ (សុខ សុន)

ភូមិភាគកំពង់ចាម៖ ០១២ ៨៧០ ៨២៧ (មៀច លឹមហួរ)

- កំពង់ចាម ០១៧ ៥០៣ ៣៣៣ (យិន វិបុល)
- ព្រៃវែង ០១២ ៥៦៥ ៥៤១ (ពេជ្រ ពិសាល)
- ស្វាយរៀង ០១១ ៣៥០ ៦០៧
- កំពង់ធំ ០៩២ ៦២០ ០២៧ (កុយ វិជ្ជាវុធ)
- ត្បូងឃ្មុំ ០៩២ ៨៥៨ ៥៥៤ (លឹមសុភក្រ)

ភូមិភាគស្ទឹងត្រែង៖ ០៧៧ ៩៩៩ ៤៦៨/ ០៩៧ ៩៩៩ ៩៤៦៨ (ហៀ សេធិល)

- ស្ទឹងត្រែង ០៨៨ ៦៦៣ ៨១៦៨ (អ៊ាម ឡាន)
- ព្រះវិហារ ០១២ ៣៧៥ ០៩៦ (បេត ផល្លា)
- ក្រចេះ ០១២ ៤៧៩ ២៧១ (ខ្វរ បានលី)
- មណ្ឌលគីរី ០១៧ ៧៣៧ ១៤៦ (រ៉ាវីត)
- រតនៈគីរី ០១២ ៦២៩ ៦៩១ (ថ្លន្ទ ម៉ាភីឌី)

ភូមិភាគកំពត៖ ០១២ ៩១៧ ៦៨៣ (សែន ពិសិដ្ឋ)

- កំពត ០៩២ ៨២៣ ៦៧៧/០៩៧ ៩០២ ៥៨៥៤ (មុនី)
- កែប ០១២ ៦២៦ ៩៩៤ (នី បូទិត្យ)
- ព្រះសីហនុ ០១២ ៩៨៨ ៣៨២ (កៅ ហាក់)
- កោះកុង ០១១ ៨២៨ ៦២៩ (សុខ មុនី)
- តាកែវ ០៩២ ៥០៤ ០៤០ (ជា ហួត)/ ០១១ ៥២៨ ២៩៧ (ឆឹង សុភន)

ការិយាល័យរបស់គណៈគណបក្សកម្ពុជា
ផ្ទះលេខ ៧៣ មហាវិថីព្រះមុនីវង្ស ភ្នំពេញ កម្ពុជា

<https://sites.google.com/site/cambodianccn/>

ទូរស័ព្ទទំនាក់ទំនង៖ ០៧៧ ៦១៦ ១៩៦/០៧០ ៨៨៨ ២២០ និង ០៩២ ៣២៦ ៦៩៩